


សំរាប់សំប្រជាជនរស់នៅក្នុងទីក្រុង Ama ត្រូវប្រមូលដោយទីក្រុង Ama។ អ្នកត្រូវគោរពទៅតាមវិធានពាក់ព័ន្ធនឹងថង់សំរាមដាច់ដោយឡែករបស់ទីក្រុង Ama ថ្ងៃប្រមូលសំរាម និងវិធីសាស្ត្របែងចែកសំរាមផ្សេងទៀត។  
 សំរាមដែលមិនអនុវត្តស្របតាមវិធាននេះ នឹងមិនត្រូវប្រមូលឡើយ។  
 ប្រសិនបើសំរាមមិនត្រូវបានប្រមូលទេ អ្នកនឹងបង្កការលំបាកដល់អ្នកជិតខាងរបស់អ្នក។











● កាលវិភាគប្រមូលសំរាមតាមស្រុក

	ស្រុក Shippo		ស្រុក Miwa		ស្រុក Jimokuji	
ព្រំប្រទល់៖ ខ្សែរថភ្លើង Meitetsu Tsushima	ខាងជើងផ្លូវដែក	ខាងត្បូងផ្លូវដែក	ខាងជើងផ្លូវដែក	ខាងត្បូងផ្លូវដែក	ខាងជើងផ្លូវដែក	ខាងត្បូងផ្លូវដែក
លេខស្រុក	1	2	3	4	5	6
សំរាមដុតនេះ នៅថ្ងៃប្រមូលសំរាម សូមយកសំរាមមកដាក់ឱ្យ បានមុនម៉ោង 8:30 ព្រឹក។	ថ្ងៃចន្ទ និងថ្ងៃព្រហស្បតិ៍ ជារៀងរាល់សប្តាហ៍	ថ្ងៃអង្គារ និងថ្ងៃសុក្រ ជារៀងរាល់សប្តាហ៍	ថ្ងៃចន្ទ និងថ្ងៃព្រហស្បតិ៍ ជារៀងរាល់សប្តាហ៍	ថ្ងៃអង្គារ និងថ្ងៃសុក្រ ជារៀងរាល់សប្តាហ៍	ថ្ងៃចន្ទ និងថ្ងៃព្រហស្បតិ៍ ជារៀងរាល់សប្តាហ៍	ថ្ងៃអង្គារ និងថ្ងៃសុក្រ ជារៀងរាល់សប្តាហ៍
សំរាមផ្លាស្ទិក នៅថ្ងៃប្រមូលសំរាម សូមយកសំរាមមកដាក់ឱ្យ បានមុនម៉ោង 8:30 ព្រឹក។	ថ្ងៃពុធ ជារៀងរាល់សប្តាហ៍					
សំរាមដុតមិននេះ នៅថ្ងៃប្រមូលសំរាម សូមយកសំរាមមកដាក់ឱ្យ បានមុនម៉ោង 8:30 ព្រឹក។	ថ្ងៃសៅរ៍សប្តាហ៍ទីពីរ (ទី2) ជារៀងរាល់ខែ	ថ្ងៃសៅរ៍សប្តាហ៍ទីបី (ទី3) ជារៀងរាល់ខែ	ថ្ងៃសៅរ៍សប្តាហ៍ទីពីរ (ទី2) ជារៀងរាល់ខែ	ថ្ងៃសៅរ៍សប្តាហ៍ទីបី (ទី3) ជារៀងរាល់ខែ	ថ្ងៃសៅរ៍សប្តាហ៍ទីពីរ (ទី2) ជារៀងរាល់ខែ	ថ្ងៃសៅរ៍សប្តាហ៍ទីបី (ទី3) ជារៀងរាល់ខែ
សំរាមកែច្នៃឡើងវិញ នៅថ្ងៃប្រមូលសំរាម សូមយកសំរាមមកដាក់ឱ្យ បានមុនម៉ោង 9:00 ព្រឹក។	ថ្ងៃពុធសប្តាហ៍ទីពីរ (ទី2) ជារៀងរាល់ខែ		ថ្ងៃពុធសប្តាហ៍ទីបី (ទី3) ជារៀងរាល់ខែ		ថ្ងៃពុធសប្តាហ៍ទីបួន (ទី4) ជារៀងរាល់ខែ	

\*សំរាមដុតមិននេះ ត្រូវប្រមូលនៅរៀងរាល់មួយខែម្តង

# តារាងបែងចែកសំរាមតាមផ្ទះ

សំរាម	សំរាមដែលត្រូវប្រមូល
<p><b>សំរាមដុតឆេះ</b></p>  <p>ផ្ទះសំរាមដាច់ដោយ ឡែករបស់ទីក្រុង Ama សម្រាប់ សំរាមដុតឆេះ</p> <p>សូមមើលបញ្ជីឃ្លាំង</p>	<p><b>សំរាមផ្ទះបាយ</b> សំរាមពីម្ហូបអាហារ អាហារនៅរស់លំ សំបកផ្លែឈើ សំណល់ស្លឹកតែ សំបកខ្យងខ្មៅ ។ល។</p> <p><b>កម្រិតក្រដាស</b> ក្រដាសជូតមាត់ ខោទឹកនោមប្រើរួច សម្ភារ អនាម័យ ក្រដាសទ្រទាប ផ្លាស្ទិក vinyl បារី ។ល។</p> <p><b>សម្ភាររុក្ខជាតិ និងឈើ</b> មែក ស្មៅ និងស្លឹកឈើ មួយចំនួនតូច</p> <p><b>ផលិតផលស្បែក/ក្រណាត់</b> ពួក របស់របរក្នុងលេង ញាត់គរ ស្បែកជើង ជាដើម</p> <ul style="list-style-type: none"> <li>● បង្ហូរសារធាតុរាវចេញពីសំណល់អាហារមុន ពេលបោះចោល</li> <li>● រុំកាកសំណល់ដែលមុតស្រួចដូចជាចង្កាក់ ជាមួយ ក្រដាស មុនពេលយកសំរាមទៅបោះចោល</li> <li>● ចាក់កាកសំណល់នៅក្នុងខោទឹកនោមចូលក្នុង បង្គន់</li> <li>● បិទយកកាកសំណល់ខ្លាញ់ ដូចជាខ្លាញ់ចម្អិន ម្ហូបចេញ ដោយប្រើក្រដាស ឬក្រណាត់</li> </ul> <p><b>ធុង/កញ្ចប់ផ្លាស្ទិកកខ្វក់ (ទោះបីជាតិចតួច) ដែលមានសញ្ញា</b> </p>  <p><b>កាកសំណល់សំរាមផ្លាស្ទិកដែលមិនមានកញ្ចប់ សេរ៉ាមិក ដែក ឬដំរី</b></p> 
<p><b>សំរាមផ្លាស្ទិក</b></p>  <p>ផ្ទះសំរាមដាច់ដោយ ឡែករបស់ទីក្រុង Ama សម្រាប់ សំរាមផ្លាស្ទិក</p> <p>សូមមើលបញ្ជីឃ្លាំង</p>	<p><b>ធុង/កញ្ចប់ផ្លាស្ទិកស្អាតដែលមានសញ្ញា</b> </p> 
<p><b>សំរាមដុតមិនឆេះ</b></p>  <p>ផ្ទះសំរាមដាច់ដោយ ឡែករបស់ទីក្រុង Ama សម្រាប់ សំរាមដុតមិនឆេះ</p> <p>សូមមើលបញ្ជីឃ្លាំង</p>	<p><b>កញ្ចប់ សេរ៉ាមិក លោហៈ ផលិតផលដំរី និងសំរាមដែលមានសារធាតុទាំងនេះ</b></p>  <p>កែវ និងសេរ៉ាមិក    ផលិតផលលោហៈ    របស់របរក្នុងលេង    សម្ភារការិយាល័យ    សម្ភារអគ្គិសនីតូចៗ</p> <p>ទំនិញកំប៉ុកកំប៉ុកផ្សេងទៀត មូល ឡាម ឧបករណ៍កម្រៅ ក្រដាសអាលុយមីញ៉ូម ថ្នាំសម្លាប់ ឧបករណ៍វាស់សីតុណ្ហភាព ។ល។</p> <ul style="list-style-type: none"> <li>● រ៉ូម៉ូល ឡាម កាំបិត និងឧបករណ៍បាក់បែកដូចជាកញ្ចក់ ជាមួយក្រដាសមុនពេលបោះចោល។</li> </ul> <p><b>* ដើម្បីបង្ការគ្រោះថ្នាក់ ត្រូវបោះចោលកំប៉ុងស្រ្តាយត/កំប៉ុងហ្គាស ធុពិល និងដែកកេះក្នុងធុងសំរាមកែច្នៃឡើងវិញ មិនមែនក្នុងធុងសំរាមដុតមិនឆេះនោះទេ</b></p> <p><b>* កុំព្យូទ័រ និងផលិតផលដែលស្ថិតក្រោមច្បាប់ស្តីពីការកែច្នៃវិទ្យុកម្មក្នុងផ្ទះឡើងវិញ (ប្រភេទទាំងបួននៃអេឡិចត្រូនិចក្នុងផ្ទះ) មិនត្រូវបានប្រមូលយកនោះទេ។</b></p>


សំរាម	សំរាមដែលត្រូវប្រមូល	
<p style="text-align: center;">សំរាមកែច្នៃ ឡើងវិញ</p> 	<p style="text-align: center;">ដប</p>	 <ul style="list-style-type: none"> <li>● បើកគម្របចេញ</li> <li>● ចាក់សមាសធាតុខាងក្នុងចេញឱ្យអស់ មុនពេលបោះចោល</li> <li>● ដបផលិតផលរក្សាសម្បទាន អាចបោះចោលបាន</li> <li>● បោះចោលដប កែវ និងសេរ៉ាមិចដែលបាក់បែកចូលទៅក្នុងធុងសំរាមដុតមិនឆេះ</li> </ul>
	<p style="text-align: center;">កំប៉ុង</p>	 <ul style="list-style-type: none"> <li>● របស់របរដែលមានសញ្ញានេះ</li> <li>● ចាក់សមាសធាតុក្នុងដបចេញឱ្យអស់ មុនពេលបោះចោល</li> <li>● របស់របរទំហំប៉ុណ្ណាក៏អាចបោះចោលបានដែរ</li> <li>● ដាក់កំប៉ុងអាលុយមីញ៉ូម និងកំប៉ុងដែកចូលទៅក្នុងថង់តែមួយ</li> <li>● គម្របរបស់របរដូចគ្នា អាចបោះចោលទៅក្នុងធុងដូចគ្នាបាន</li> </ul> 
	<p style="text-align: center;">ដបផ្លាស្ទិក PET</p>	 <ul style="list-style-type: none"> <li>● របស់របរមានសញ្ញានេះ</li> <li>● បើកគម្រប</li> <li>● រូបសញ្ញាក្រដាសអាចបោះចោលតាមប្រភេទរបស់វា</li> <li>● ចាក់សមាសធាតុក្នុងដបចេញឱ្យអស់ មុនពេលបោះចោល</li> </ul> 
	<p style="text-align: center;">ក្រដាស ក្រណាត់ប្រើរួច</p>	<p>កាតែត ទស្សនាវដ្តី ក្រដាសកេស ដបទឹកដោះគោក្រដាស ជាដើម ក្រណាត់ កន្សែង ភួយ ។ល។</p>  <ul style="list-style-type: none"> <li>● ខ្ទប់ក្រដាសដែលប្រើរួចជាមួយខ្សែខ្លោង ឬដាក់នៅក្នុងធុងផ្លាស្ទិក (ពណ៌ណាមួយក៏បាន)</li> <li>● ដាក់ក្រណាត់ដែលប្រើរួចក្នុងធុងផ្លាស្ទិក (ពណ៌ណាមួយក៏បាន)</li> </ul>
	<p style="text-align: center;">កំប៉ុងស្រ្តាយ/កំប៉ុងហ្គាស ថ្មពិល ដែកកេះ</p>	 <ul style="list-style-type: none"> <li>● ប្រើស្រ្តាយ/ហ្គាស ដែកកេះឱ្យអស់ពីកំប៉ុង និងដប មុនពេលបោះចោល</li> <li>● មិនចាំបាច់កាត់កំប៉ុងនោះទេ</li> </ul> <div style="background-color: yellow; padding: 5px; margin-top: 10px;"> <ul style="list-style-type: none"> <li>● ដើម្បីបង្ការគ្រោះថ្នាក់ មិនត្រូវបោះចោលរបស់ទាំងនេះចូលទៅក្នុងធុងសំរាមដុតមិនឆេះឡើយ</li> </ul> </div>

\* កន្លែងដាក់សំរាម និងផ្លូវប្រមូលសំរាម គឺមាននៅ "ឧបករណ៍ប្រាប់កន្លែងដាក់សំរាមក្នុងទីក្រុង Ama" ខាងក្រោម

## ឧបករណ៍ប្រាប់កន្លែងដាក់សំរាមក្នុងទីក្រុង Ama

មានផ្តល់ជូន ផែនទីប្រមូលសំរាមទីក្រុង Ama។

<http://aa175995ou.smartrelease.jp/ama/shisetsu/gomi/>




# មជ្ឈមណ្ឌលទទួលកាកសំណល់ខ្នាតធំ

**សូមធ្វើការទាក់ទងតាមរយៈទូរសព្ទ ឬអ៊ីនធឺណិត ជាមួយនឹងព័ត៌មានសំខាន់ៗខាងក្រោមដើម្បីធ្វើការកក់។**

- វត្ថុ បរិមាណ ដែលអ្នកចង់ឱ្យប្រមូល (រហូតដល់ 5 មុខក្នុង មួយផ្ទះ) ទីតាំងប្រមូល ។ល។
- ព័ត៌មានអំពីអ្នកតំណាង (មេគ្រួសារ។ល។) [ឈ្មោះ អាសយដ្ឋាន លេខទូរសព្ទ]

**1** សូមទិញ «ស្លឹកគំរូកាកសំណល់ខ្នាតធំតាមផ្ទះរបស់ក្រុងអាម៉ា (1 សន្លឹកតម្លៃ 200 យេន)» នៅតាមទីតាំងលក់ចុងកាកសំណល់ដែលក្រុងបានកំណត់ ហើយត្រូវប្រាកដថាអ្នកបានសរសេរលេខបង្កាន់ដៃ និងឈ្មោះអ្នកតំណាង (មេគ្រួសារ ។ល។) ដោយកាកសំណល់ខ្នាតធំ 1 ត្រូវបិទស្លឹកគំរូ 1 នៅទីតាំងដែលងាយរកឃើញ។  
\* ទីតាំងខ្លះប្រហែលជាមិនមានលក់ទេ។

**2** វេលាម៉ោង 8:30 ព្រឹក នៅថ្ងៃប្រមូលកាកសំណល់ សូមដាក់កាកសំណល់ចេញខាងក្រៅផ្ទះនៅកន្លែងទល់មុខផ្លូវ ដែលអាចឱ្យរថយន្តប្រមូលចូលចតបាន (ទីធ្លា នៅចំណាត់ថយន្តជាន់ផ្ទាល់ដី ជាដើម ចំពោះផ្ទះបុរី) អ្នកមិនចាំបាច់មានវត្ថុមាននៅទីនោះឡើយ។



**កំណត់ចំណាំ**

- 1 ពេលវេលាប្រមូលមិនអាចកំណត់បានទេ។
- 2 សូមរក្សាលេខបង្កាន់ដៃដោយប្រុងប្រយ័ត្ន ព្រោះបង្កាន់ដៃនេះមានសារសំខាន់នៅពេលធ្វើការបន្ថែម ផ្លាស់ប្តូរ ឬលុបចោល។
- 3 ប្រសិនបើមានចំណុចមិនច្បាស់លាស់ណាមួយអំពីដំណើរ ការកក់របស់អ្នក មជ្ឈមណ្ឌលទទួលកាកសំណល់ខ្នាតធំអាចទូរសព្ទទៅអ្នក។
- 4 ប្រសិនបើអ្នកចង់លុបចោលការកក់មួយផ្នែក ឬទាំងអស់របស់អ្នក សូមជូនដំណឹងដល់យើងអំពីការផ្លាស់ប្តូរ ឬការបន្ថែមលើការកក់របស់អ្នក យ៉ាងហោចណាស់ 1 សប្តាហ៍មុនកាលបរិច្ឆេទប្រមូល ឬយ៉ាងហោចណាស់ 1 ថ្ងៃមុនថ្ងៃប្រមូល។
- 5 ប្រសិនបើបញ្ហាខាងក្រោមកើតឡើងនៅថ្ងៃប្រមូល ការប្រមូលនឹងមិនអាចធ្វើទៅបានទេ។ ប្រសិនបើអ្នកមានបំណងចង់ប្រមូលកាកសំណល់របស់អ្នកម្តងទៀត ប៉ុន្តែមិនអាចប្រមូលនៅថ្ងៃនោះបានទេ អ្នកនឹងត្រូវធ្វើការកក់ទុកម្តងទៀត។

- រកមិនឃើញកាកសំណល់ដែលបានកក់ទុកទេ
- កាកសំណល់ដែលបានដាក់ចេញមាន 6 មុខឡើងទៅ
- កាកសំណល់ដែលបានដាក់ចេញ មិនអាចប្រមូលបានដោយទីក្រុងទេ (កាកសំណល់អាជីវកម្ម។ល។)
- កាកសំណល់គឺខុសពីការកក់ទុក
- មិនមានបិទស្លឹកគំរូកាកសំណល់ខ្នាតធំទេ
- កាកសំណល់ក្រៅពីការកក់ត្រូវបានដាក់ចេញ
- ព័ត៌មានដែលត្រូវការមិនត្រូវបានសរសេរនៅលើស្លឹកគំរូកាកសំណល់ខ្នាតធំនោះទេ

**ការកក់ទុកតាមទូរសព្ទ**

**☎ 052-444-0303**

**ចន្ទ-សុក្រ៖ ចាប់ពីម៉ោង 9 ព្រឹកដល់ម៉ោង 7 យប់**  
**សៅរ៍/អាទិត្យ/ថ្ងៃឈប់សម្រាក៖ ចាប់ពីម៉ោង 9 ព្រឹក ដល់ម៉ោង 5 ល្ងាច**  
 \* បិទចាប់ពីថ្ងៃទី25 ខែធ្នូ ដល់ ថ្ងៃទី05 ខែមករា ក្នុងអំឡុងពេលចុងឆ្នាំ និងចូលឆ្នាំថ្មី។ \* នៅដំណាច់ឆ្នាំ មានការស្នើសុំឱ្យប្រមូលកាកសំណល់ខ្នាតធំយ៉ាងច្រើន ដូចនេះការប្រមូលអាចនឹងត្រូវពន្យារពេលរហូត ដល់ខែមករានៃឆ្នាំបន្ទាប់។ សូមធ្វើការកក់ទុកមុនឱ្យបានឆាប់តាមដែលអាចធ្វើបាន។

ក្រោយពីបានទទួលការស្នើសុំរបស់អ្នក យើងនឹងជូនដំណឹងអំពីលេខបង្កាន់ដៃ កាលបរិច្ឆេទប្រមូល និងកំណត់ចំណាំផ្សេងទៀត ដូច្នេះសូមកត់ចំណាំទុក។ យើងនឹងផ្តល់ជូននូវជម្រើសកាលបរិច្ឆេទប្រមូលមួយចំនួន ដូច្នេះសូមជ្រើសយកមួយក្នុងចំណោមនោះ។

# ការកក់ទុកតាមអ៊ីនធឺណិត

បញ្ជូនសព្វមាញឹក និងពិបាកភ្ជាប់ណាស់។ ក្នុងករណីនេះ មជ្ឈមណ្ឌលទទួលកាកសំណល់ខ្នាតធំ ក៏មានបញ្ជូនអ៊ីនធឺណិតដែលអ្នកអាចធ្វើការកក់ទុកបានយ៉ាងងាយស្រួល។



ស្វែងរក និងបើកទំព័រដើមនៃគេហទំព័រផ្លូវការរបស់ទីក្រុងអាម៉ា (https://www.city.ama.aichi.jp) រួចចុចលើរូបតំណាង «មជ្ឈមណ្ឌលទទួលកាកសំណល់ខ្នាតធំ» ឬស្កែនកូដ QR នៅខាងស្តាំ។




អ្នកនឹងត្រូវបានបញ្ជូនបន្តទៅកាន់អេក្រង់កក់អ៊ីនធឺណិត។

នៅពេលដែលប្រតិបត្តិការកក់ត្រូវបានបញ្ចប់ ការទទួលយកបណ្តោះអាសន្នត្រូវបានបញ្ចប់។ សូមរក្សា លេខបង្កាន់ដៃនៅនោះទុក។

អ្នកនឹងទទួលបានអ៊ីមែលបញ្ជាក់ការកក់ក្នុងរយៈពេលពីរ-បីថ្ងៃបន្ទាប់ពីការទទួលយកដោយបណ្តោះអាសន្ន នៅពេលនោះអ្នកនឹងត្រូវបានទទួលយកជាផ្លូវការ ហើយអ្នកនឹងត្រូវបានជូនដំណឹងអំពីកាលបរិច្ឆេទប្រមូល។


\* ប្រសិនបើអ្នកមិនទទួលបានអ៊ីមែលបញ្ជាក់ពីធ្វើការកក់ទុក សូមទូរសព្ទទៅមជ្ឈមណ្ឌលទទួលភ្ញៀវតាមលេខ 052-444-0303។

## 1 ចាប់ផ្តើមដំណើរការកម្មវិធី



ចុចប៊ូតុងចាប់ផ្តើមកម្មវិធី


## 2 បញ្ចូលព័ត៌មានអ្នកដាក់ពាក្យ



① បញ្ចូលឈ្មោះ។ល។

② ចុចលើប៊ូតុងសម្រាប់ការបញ្ចូលរូប

## 3 ការបញ្ចូលវត្ថុ



① ជ្រើសរើស និងបញ្ចូលកាលបរិច្ឆេទប្រមូលដែលចង់បាន (ជម្រើសទីមួយ ឬទីពីរ)

② ចុចប៊ូតុងបញ្ជាក់វត្ថុ → ស្វែងរក និងជ្រើសរើសឈ្មោះវត្ថុ រួចបញ្ចូលលេខវត្ថុ

③ បញ្ចូលបរិមាណ

④ ចុចប៊ូតុងបញ្ជាក់

## 4 ការបញ្ជាក់ព័ត៌មានសារនៃពាក្យសុំ




① បញ្ជាក់ព័ត៌មានលម្អិតនៃព័ត៌មានរបស់អ្នកដាក់ពាក្យ

② បញ្ជាក់ព័ត៌មានលម្អិតនៃកាលបរិច្ឆេទប្រមូលដែលចង់បាន។ល។

③ បញ្ជាក់សារធាតុក្នុងវត្ថុ

④ ប្រសិនបើព័ត៌មានលម្អិតទាំងអស់ត្រឹមត្រូវ សូមចុចប៊ូតុង "អនុវត្ត"។

## 5 ការបញ្ចប់ពាក្យសុំ



លេខបង្កាន់ដៃនឹងត្រូវបង្ហាញឡើង។

# ប្រតិទិនថ្ងៃប្រមូលសំរាម

ខែមករា ឆ្នាំ2025						
អាទិត្យ	ចន្ទ	អង្គារ	ពុធ	ព្រហស្បតិ៍	សុក្រ	សៅរ៍
			1	2	3	4
5	6	7	8	9	10	11
12	13	14	15	16	17	18
19	20	21	22	23	24	25
26	27	28	29	30	31	

ខែមេសា ឆ្នាំ2025						
អាទិត្យ	ចន្ទ	អង្គារ	ពុធ	ព្រហស្បតិ៍	សុក្រ	សៅរ៍
		1	2	3	4	5
6	7	8	9	10	11	12
13	14	15	16	17	18	19
20	21	22	23	24	25	26
27	28	29	30			

ខែកុម្ភៈ ឆ្នាំ2025						
អាទិត្យ	ចន្ទ	អង្គារ	ពុធ	ព្រហស្បតិ៍	សុក្រ	សៅរ៍
						1
2	3	4	5	6	7	8
9	10	11	12	13	14	15
16	17	18	19	20	21	22
23	24	25	26	27	28	

ខែឧសភា ឆ្នាំ2025						
អាទិត្យ	ចន្ទ	អង្គារ	ពុធ	ព្រហស្បតិ៍	សុក្រ	សៅរ៍
				1	2	3
4	5	6	7	8	9	10
11	12	13	14	15	16	17
18	19	20	21	22	23	24
25	26	27	28	29	30	31

ខែមីនា ឆ្នាំ2025						
អាទិត្យ	ចន្ទ	អង្គារ	ពុធ	ព្រហស្បតិ៍	សុក្រ	សៅរ៍
						1
2	3	4	5	6	7	8
9	10	11	12	13	14	15
16	17	18	19	20	21	22
23 30	24 31	25	26	27	28	29

- លេខស្រុក
- ①...ភាគខាងជើងផ្លូវដែកក្នុងស្រុក Shippo
  - ②...ភាគខាងត្បូងផ្លូវដែកក្នុងស្រុក Shippo
  - ③...ភាគខាងជើងផ្លូវដែកក្នុងស្រុក Miwa
  - ④...ភាគខាងត្បូងផ្លូវដែកក្នុងស្រុក Miwa
  - ⑤...ភាគខាងជើងផ្លូវដែកក្នុងស្រុក Jimokuji
  - ⑥...ភាគខាងត្បូងផ្លូវដែកក្នុងស្រុក Jimokuji

**សំរាមដុតចោល:**

- ... ①, ③, ⑤ នឹងត្រូវប្រមូលនៅតាមផ្លូវប្រមូលសំរាម
- ... ②, ④, ⑥ នឹងត្រូវប្រមូលនៅតាមផ្លូវប្រមូលសំរាម

**សំរាមផ្លាស្ទិក:**

- ... ①, ② នឹងត្រូវប្រមូលនៅតាមកន្លែងដាក់សំរាម
- ③~⑥ នឹងត្រូវប្រមូលនៅតាមផ្លូវប្រមូលសំរាម

**សំរាមកែច្នៃឡើងវិញ:**

- ... ①, ② នឹងត្រូវប្រមូលនៅតាមកន្លែងដាក់សំរាម
- ... ③, ④ នឹងត្រូវប្រមូលនៅតាមកន្លែងដាក់សំរាម
- ... ⑤, ⑥ នឹងត្រូវប្រមូលនៅតាមកន្លែងដាក់សំរាម

**សំរាមដុតមិនចោល:**

- ... ① នឹងត្រូវប្រមូលនៅតាមកន្លែងដាក់សំរាម
- ③, ⑤ នឹងត្រូវប្រមូលនៅតាមផ្លូវប្រមូលសំរាម
- ... ② នឹងត្រូវប្រមូលនៅតាមកន្លែងដាក់សំរាម
- ④, ⑥ នឹងត្រូវប្រមូលនៅតាមផ្លូវប្រមូលសំរាម